

លេខអត្តសញ្ញាណករណី៖

ទីភ្នាក់ងារខោនធីខាងលើមានកំណត់ត្រាដែលបង្ហាញថា អ្នកទទួលខុសត្រូវចំពោះសមតុល្យដែលមិនបានបង់សង ដែលបណ្តាលមកពីការបើកលុយហួសកំរិត។ អត្ថប្រយោជន៍ CalFresh (ដែលពីដើមមកមានឈ្មោះហ្វ្រិដស្តែម)។ **សមតុល្យនៃទំនាមបង់សង៖\$**

ទីភ្នាក់ងារខោនធីខាងលើបានធ្វើការប្រឹងប្រែងនូវ ការប្រមូលរួមទាំងការផ្ញើលិខិតទាមទារជូនដំណឹងដល់អ្នកអំពីការទាមទារសំណងនិងសិទ្ធិរបស់អ្នកក្នុងការទទួលបានសវនាការ ដោយយុត្តិធម៌លើការទាមទារសំណង។ ប្រសិនបើអ្នកមិនបង់សងបំណុលឬបញ្ចេញសកម្មភាពផ្សេងទៀតមុន ៦០ ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះទីភ្នាក់ងារខោនធីនឹងបញ្ជូនបំណុលរបស់អ្នកទៅក្រសួងរតនាគារ រសហរដ្ឋអាមេរិករតនាគារកម្មវិធីលែលករតនាគារ (Treasury Offset Program, TOP) ដើម្បីប្រមូល។ សកម្មភាពនេះត្រូវបានអនុញ្ញាតដោយចុបប្រមូលបំណុលឆ្នាំ ១៩៨២ ចុបប្រមូល Debt Collection Improvement Act of 1982) បទប្បញ្ញត្តិសហព័ន្ធ 7 C.F.R. 273.18 (n) និងបទប្បញ្ញត្តិរដ្ឋផ្នែកទី 20-400។ នៅពេលដែលបំណុលរបស់អ្នកត្រូវបានបញ្ជូនទៅ TOP រតនាគារនឹងកាត់បន្ថយ ឬកាត់ទុកនូវការបង់ពន្ធណាមួយ ដែលមានសិទ្ធិរបស់សហព័ន្ធរបស់អ្នកដោយចំនួនទឹកប្រាក់នៃបំណុលរបស់អ្នក។ ការទូទាត់សហព័ន្ធមានសិទ្ធិសម្រាប់ការលែលកររួមមាន៖

- ពន្ធប្រាក់ចំណូលសហព័ន្ធ រួមជាមួយនឹងឥណទានពន្ធប្រាក់ជំនួយ។
- រហូតដល់ 15% នៃប្រាក់ខែសហព័ន្ធរបស់អ្នករួមទាំងប្រាក់ខែយោធា;
- រហូតដល់ 25% នៃការចូលនិវត្តន៍សហព័ន្ធរបស់អ្នក;
- ប្រាក់ខែចូលនិវត្តន៍របស់យោធា;
- ការទូទាត់ឱ្យអ្នកម៉ៅការ / អ្នកលក់; និង / ឬ
- ការទូទាត់សហព័ន្ធផ្សេងទៀត

លើសពីនេះទៀត រតនាគារត្រូវបានអនុញ្ញាតឱ្យបន្ថែមការពិន័យផ្ទៃក្នុង ឬការចំណាយផ្សេងៗទៅលើបំណុលដែលមិនបានបង់របស់ អ្នក។

ដើម្បីចៀសវាង TOP អ្នកត្រូវតែទាក់ទងភ្នាក់ងារខោនធីដែលមាន ឈ្មោះក្នុងបញ្ជីខាងលើ ហើយធ្វើមួយដូចខាងក្រោមក្នុងរយៈពេល 60 ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះ៖

- បង់សងបំណុលរបស់អ្នក៖ ដើម្បីទូទាត់បំណុលរបស់អ្នកធ្វើមូលប្បទានប័ត្រឬបញ្ចាំទិញប្រាក់ដែលត្រូវបង់ទៅទីភ្នាក់ងារខោនធីដូចខាងក្រោមដែលបានចុះបញ្ជី នៅលើសេចក្តីជូនដំណឹងនេះសម្រាប់ចំនួនទឹកប្រាក់ដែលអ្នកជំពាក់; ឬ
- យល់ព្រមចំពោះផែនការនៃការទូទាត់សងមួយ៖ ប្រសិនបើអ្នកមិនអាចសងបំណុលអ្នកបានទេអ្នកត្រូវតែ ទាក់ទងទីភ្នាក់ងារខោនធីដែលមានចុះក្នុងសេចក្តីជូនដំណឹងនេះហើយយល់ព្រមនឹងផែនការសងសំណងដែលអាចទទួលយកបានហើយធ្វើការទូទាត់ប្រាក់ដែលចាំបាច់នៅក្នុងផែនការសងប្រាក់; ឬ

- ស្នើសុំការពិនិត្យឡើងវិញខាងរដ្ឋបាល៖ ប្រសិនបើអ្នកជឿជាក់ថា បំណុលទាំងអស់ឬមួយចំណែកនៃ បំណុលមិន ទាន់ហួសកាលកំណត់ ឬត្រូវបានអនុវត្តតាមច្បាប់ អ្នកត្រូវតែបញ្ជូនភស្តុតាង ដើម្បីគាំទ្រ ដល់ជំហររបស់អ្នកទៅទីភ្នាក់ងារខោនធីដែលមានចុះក្នុងសេចក្តីជូនដំណឹងនេះ។ អ្នកនឹងត្រូវបាន ជម្រាបអំពីការសម្រេចចិត្តរបស់ ខោនធី អំពីបំណុលរបស់អ្នក។ ហេតុផលមួយចំនួនដែលអ្នកអាចមិន យល់ស្របនឹងបំណុលគឺ៖ (1) អ្នកមិនដែល ទទួល CalFresh; (2) ចំនួនបង្ហាញបានហួសកំណត់ថ្ងៃបង់គឺមិន ត្រឹមត្រូវ; ឬ (3) ខោនធីខកខានមិនបានអនុវត្តតាមច្បាប់រដ្ឋនិងបទប្បញ្ញត្តិ CalFresh នៅពេលគណនា ចំនួនទឹកប្រាក់ដែលអ្នកជំពាក់; ឬ
- ដំណើរក្សិយធន៖ ប្រសិនបើអ្នកដាក់ពាក្យស្នើសុំដំណើរក្សិយធនហើយការស្នាក់នៅដំណើរក្សិយធនស្វ័យ ប្រវត្តិ គឺនៅមានប្រសិទ្ធភាពអ្នកមិនត្រូវបានទូទាត់ ឬសកម្មភាពប្រមូលផ្សេងទៀតទេខណៈពេលដែល ការស្នាក់ នៅមានប្រសិទ្ធភាព។ សូមជូនដំណឹងទៅភ្នាក់ងារខោនធីដែលមានចុះក្នុងសេចក្តីជូនដំណឹង នេះដោយផ្ញើ ភស្តុតាងទាក់ទងនឹងការដំណើរក្សិយធន។

ប្រសិនបើអ្នកដាក់ពាក្យសុំពន្ធលើប្រាក់ចំណូលរួមនិងប្តី / ប្រពន្ធរបស់អ្នកមិនមែនជាសមាជិកនៃគ្រួសារ CalFresh នៅពេលចំណាយលើសនេះអ្នកគួរតែទាក់ទងសេវាកម្មចំណូលផ្ទៃក្នុង (IRS) មុនពេលដាក់ពាក្យសុំពន្ធលើ ប្រាក់ចំណូលរបស់ អ្នក។ IRS នឹងជូនដំណឹងដល់អ្នកអំពីជំហានដែលត្រូវចាត់វិធានការ ដើម្បីការពារចំណែកនៃ ប្រាក់សំណងលើប្រាក់ចំណូល ដែលអាចត្រូវបង់ឱ្យប្តីឬប្រពន្ធរបស់អ្នក ដែលមិនមែនជាកូនបំណុលរបស់ រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ប្រសិនបើអ្នកជានិយោជិកសហព័ន្ធប្រាក់បៀវត្សរ៍ ដែលអាចដកបានបច្ចុប្បន្នរបស់អ្នកអាចត្រូវបាន ទូទាត់ ប្រសិនបើ អ្នកមិនបង់បំណុលរបស់អ្នក ឬចាត់វិធានការផ្សេងទៀតដែលបានពិពណ៌នានៅក្នុង សេចក្តីជូនដំណឹងនេះ។ ក្រោម TOP រតនាគារនឹងកាត់ទឹកប្រាក់រហូតដល់ 15 ភាគរយ នៃ ប្រាក់សំណងសុទ្ធ ដែលអាចចោលបានរបស់អ្នក ដែលចាប់ផ្តើមក្នុង រយៈពេលបើកប្រាក់បំណុលដែលបំណុលរបស់អ្នកត្រូវបាន ដាក់ សម្រាប់ប្រាក់បៀវត្សសហព័ន្ធឬប្រាក់ឈ្នួលនិងបន្តរាល់ ពេលបង់ប្រាក់រហូតដល់បំណុលរបស់អ្នកបូកនិងថ្លៃ ពិន័យ ឬការគិតថ្លៃផ្សេងទៀតត្រូវបានបង់។ នៅក្នុងពេញលេញ។ នៅពេលដែលអ្នកត្រូវបានគេស្គាល់តាម រយៈ TOP ថា កំពុងទទួល បានប្រាក់ខែឬប្រាក់ឈ្នួលសហព័ន្ធអ្នកនឹងមានសិទ្ធិ ទទួលបានសវនាការដើម្បីជ្រក ជំទាស់នឹងអត្ថិភាព។ ឬចំនួនទឹកប្រាក់នៃបំណុលឬចំនួនទឹកប្រាក់នៃការកាត់ប្រាក់ខែ។ អ្នកនឹងត្រូវបានផ្តល់ព័ ត៌មានអំពីកន្លែងដែលត្រូវដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរ សម្រាប់សវនាការនៅពេល ដែលអ្នក ត្រូវបានគេ ស្គាល់អត្តសញ្ញាណតាមរយៈ TOP ដែលទទួលបានប្រាក់ខែឬប្រាក់ឈ្នួលសហព័ន្ធ។ ការដាក់បណ្តឹងតវ៉ាឱ្យបានទាន់ ពេលវេលានឹងនៅតែចាប់ផ្តើមដំណើរការនៃការទូទាត់សំណងសម្រាប់ប្រាក់ខែសហព័ន្ធនិងការទូទាត់ ប្រាក់ឈ្នួល។ ទោះយ៉ាងណាក៏ដោយវានឹងមិនបញ្ឈប់អប្សសិតនៃប្រភេទផ្សេងទៀតនៃការបង់ប្រាក់សហព័ន្ធទេ។ សេចក្តីសម្រេចចុង ក្រោយនៃសវនាការនឹងត្រូវចេញឱ្យមិនលើសពី 60 ថ្ងៃបន្ទាប់ពីការដាក់ពាក្យស្នើសុំ សវនាការ។ ក្នុងនាម ជានិយោជិក សហព័ន្ធប្រសិនបើអ្នកធ្វើឬផ្តល់នូវសេចក្តីថ្លែងមិនពិតឬមិនពិតការតំណាង ការបង្ហាញឬភ័ស្តុតាងបន្ថែមលើ ការពិន័យផ្សេងទៀតអ្នកអាចនឹងត្រូវទទួលពិន័យ។ នៅពេលដែលបំណុលរបស់ អ្នកត្រូវបានបញ្ជូនទៅ TOP រតនាគារ នឹងកាត់បន្ថយ ឬកាត់ទុកនូវការបង់ពន្ធជាមួយ ដែលមានសិទ្ធិរបស់ សហព័ន្ធរបស់អ្នកដោយចំនួនទឹកប្រាក់ នៃ បំណុលរបស់អ្នកអាចបញ្ជូនបំណុលរបស់អ្នកទៅអ្នកម៉ៅការប្រមូល ឯកជនឬក្រសួងយុត្តិធម៌។ រតនាគារនឹងកាត់ 15% នៃការបង់ប្រាក់ឬអត្ថប្រយោជន៍សហព័ន្ធរបស់អ្នកដូចជា ប្រាក់សោធននិវត្តន៍សន្តិសុខសង្គមអ្នករស់រានមានជីវិត និងអត្ថប្រយោជន៍នៃពិការ។ ការចូលនិវត្តន៍ពីផ្លូវ ដែក (ក្រៅពីអត្ថប្រយោជន៍ថ្នាក់ទី 2) និងអត្ថប្រយោជន៍ខ្មៅស្ពត ផ្នែកខដើម្បីសង់បំណុល។ អ្នកនឹងមានសិទ្ធិរក សាទុកយ៉ាងហោចណាស់ 750 ដុល្លារក្នុងមួយខែឬ \$9,000 ក្នុងមួយឆ្នាំនៃ ការបង់ប្រាក់សហព័ន្ធរបស់អ្នក។ ប្រសិន បើអ្នកទទួលបានអត្ថប្រយោជន៍ពិការភាពពីប្រាក់ចំណេញ សន្តិសុខបន្ថែមពី រដ្ឋបាលសន្តិសុខសង្គម អត្ថប្រយោជន៍ទាំងនោះ នឹងមិនត្រូវបានដកហូតដើម្បីសង់បំណុលរបស់អ្នកទេ។

ប្រសិនបើអ្នកធ្វើឬផ្តល់នូវសេចក្តីថ្លែងការណ៍មិនពិតឬមិនសមរម្យការតំណាងឬភ័ស្តុតាងអ្នកអាចទទួលខុសត្រូវ ចំពោះការពិន័យក្រោមច្បាប់ទាមទារសំណងមិនពិត (31 សហរដ្ឋអាមេរិក U 3729-3731) ឬលក្ខន្តិកៈផ្សេង ទៀតនិង/ ឬការដាក់ទណ្ឌកម្មព្រហ្មទណ្ឌក្រោម អាយុ 18 ឆ្នាំរបស់សហរដ្ឋអាមេរិក។ §§ 286, 287, 1001, និង 1002, ឬលក្ខន្តិកៈ ផ្សេងទៀតដែលអាចអនុវត្តបាន។

មុនពេលបំណុលរបស់អ្នកត្រូវបានបញ្ជូនទៅ TOP អ្នកអាច (1) ពិនិត្យនិងថតចម្លងកំណត់ត្រាខោនធី ដែលទាក់ទង នឹងបំណុលរបស់អ្នក (2) ស្នើសុំការពិនិត្យមើលឡើងវិញនូវការសម្រេចចិត្តរបស់ ស្រុក ដែលអ្នក ជំពាក់បំណុលនេះហើយ (3) បញ្ជូលទៅក្នុងការសង ជាលាយ លក្ខណ៍អក្សរដែលអាចទទួលយកបាន កិច្ចព្រមព្រៀង។